



ធនាគារជាតិនៃកម្ពុជា

លេខ៣១៨.០២៥.០៣៦.២៣៣សស័្ថាស

ថ្ងៃពុធ ១៤ ខែ ឧសភា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៥

**សេចក្តីប្រកាសព័ត៌មាន
ស្តីពី
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់
រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global**

នាសៀលថ្ងៃពុធ ៧ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយសក្តានុពល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Daniel Hong អនុប្រធានក្រុមហ៊ុន Tencent Financial Technology ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TenPay Global ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិប្បកម្ម ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

អនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន TenPay Global ដើម្បីធ្វើការរួមគ្នាក្នុងការជំរុញអនុវត្តប្រតិបត្តិការរវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន សំដៅលើកកម្ពស់ការទូទាត់ដ៏ជ័យជំនះរវាងប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងសហការគ្នាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយសក្តានុពល ព្រមទាំងជំរុញសហប្រតិបត្តិការទូទាត់ឆ្លងដែន និងផ្ទេរប្រាក់ឆ្លងដែន (ការផ្ទេរប្រាក់ចេញ និងការផ្ទេរប្រាក់ចូល) រវាងប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន TenPay Global ជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ការទូទាត់ឆ្លងដែន និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះ ក៏នឹងរួមចំណែកដល់ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការបង្កើនប្រសិទ្ធភាពនៃការទូទាត់ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក និងការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលជាបន្តបន្ទាប់ ព្រមទាំងការជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ដ៏ជ័យជំនះ យើងអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ អាជីវករ និងទេសចរ ឱ្យមានលទ្ធភាពធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព”។



លោក Daniel Hong អនុប្រធានក្រុមហ៊ុន Tencent Financial Technology បានមានប្រសាសន៍ថា៖
 “ការបោះជំហានទៅរកការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន អាចប្រព្រឹត្តិទៅបានដោយសារការរីកចម្រើននៃ
 បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព។ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយ
 ដៃគូជាសកល ពួកយើងបានផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អាចប្រើកាបូបឌីជីថល (e-Wallet) បាននៅគ្រប់
 ទីកន្លែងក្នុងពិភពលោក ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមានទំនុកចិត្ត។ ការណ៍នេះនឹងជំរុញ
 ឱ្យមានប្រព័ន្ធអេកូឡូស៊ីទូទាត់ដែលអាចឱ្យជឿទុកចិត្តបាន និងអាចតភ្ជាប់គ្នា ដើម្បីជាអគ្គប្រយោជន៍សម្រាប់
 អ្នកប្រើប្រាស់ និងកាលានុវត្តន៍ភាពបន្ថែមសម្រាប់ពាណិជ្ជកម្មសកល”។



ទំនាក់ទំនង ៖

ផ្នែកទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៩៦

អ៊ីម៉ែល ៖ nbccommunications@nbc.gov.kh

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ៖

www.nbc.gov.kh, www.facebook.com/nationalbankofcambodiaofficial , www.twitter.com/nbccambodia ,

www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia ,

www.youtube.com/channel/UC3GoCm_QGSSLjXZXvbcATfA